



# សេចក្តីណែនាំលើប្រតិបត្តិការទូទាត់/បង់ប្រាក់ ត្រឡប់មកកាន់ ធនាគារឯកទេស អ៊ីអេន (ខេមបូឌា) ភីអិលស៊ី តាមរយៈទូរសព្ទដៃ/កម្មវិធីទូរសព្ទ

## Bill Payment Instruction of Repayment to AEON Specialized Bank (Cambodia) PLC., By Mobile Phone/Mobile App

### Mobile App “ACLEDA ToanChet”

1. Log in
2. Select “Payments”
3. Please enter your PIN
4. Please select “Financial Bill”
5. Please select “ AEON Specialized Bank (Cambodia) Plc”
6. Please enter information below:
  - Select account number to be debit.
  - Input or select Agreement No
    - Customer No (Pay to AEON Card): XXXX-XXXXXXXX-X
    - Agreement No (Pay to AEON Loan): XXX-XXXXXXXX-X
  - Enter payment amount
  - Then press “OK”
7. Please review the information, then press “Confirm”



### កម្មវិធីទូរសព្ទ “អេស៊ីលីដាទាន់ចិត្ត”

១. ចូលប្រើសេវា
២. ជ្រើសរើសយក “បង់ប្រាក់”
៣. សូមវាយបញ្ចូលលេខសម្ងាត់
៤. សូមជ្រើសរើស “វិក្កយបត្រស្ថាប័នហិរញ្ញវត្ថុ”
៥. សូមជ្រើសរើសយក “ ធនាគារឯកទេស អ៊ីអេន (ខេមបូឌា) ភីអិលស៊ី”
៦. បន្ទាប់មក សូមបំពេញព័ត៌មានខាងក្រោម:
  - ជ្រើសរើសគណនីដែលត្រូវកាត់ចេញ
  - បញ្ចូល ឬជ្រើសរើសលេខកិច្ចសន្យា
    - សូមវាយបញ្ចូលលេខអតិថិជន( សម្រាប់ការទូទាត់ អ៊ីអេនកាត ) : XXXX-XXXXXXXX-X
    - សូមវាយបញ្ចូលលេខកិច្ចសន្យា( សម្រាប់ទូទាត់ កម្មវិធីអ៊ីអេន ) : XXX-XXXXXXXX-X
  - បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់
  - បន្ទាប់មកចុច “យល់ព្រម”
៧. សូមផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញរួចចុច “យល់ព្រម”

### Mobile App “Maybank2U”

1. Log in
2. Tap on “PAY”
3. Select from Account (if you have more than one account)
4. Tap on “Biller Name”
5. Select “NEW PAYEE”
6. Select “ AEON”
7. Enter payment information
  - Agreement Number XXX-XXXXXXXX-X (12digit)
  - or Customer Number XXXX-XXXXXXXX-X (14digit)
  - Phone Number
  - Subscriber’s Name (Optional)
8. Tap “CONTINUE”
9. Enter amount
10. Request TAC (Input the received Code)
11. Successful



### កម្មវិធីទូរសព្ទ “Maybank2U”

១. ចូលប្រើសេវា
២. ចុចលើ “Pay”
៣. ជ្រើសរើសយកគណនី “ប្រសិនបើមានគណនីលើសពីមួយ”
៤. ចុចលើ “Biller Name”
៥. ជ្រើសរើសយក “NEW PAYEE”
៦. ជ្រើសរើសយក “ AEON”
៧. បញ្ចូលព័ត៌មាន
  - លេខកិច្ចព្រមព្រៀង XXX-XXXXXXXX-X (12ខ្ទង់)
  - ឬលេខអតិថិជន XXXX-XXXXXXXX-X (14ខ្ទង់)
  - លេខទូរសព្ទ
  - បញ្ជាក់ឈ្មោះ (មិនតម្រូវ)
៨. ចុចលើ “CONTINUE”
៩. បញ្ចូលចំនួនទឹកប្រាក់
១០. ស្នើសុំលេខកូដ TAC (បញ្ចូលលេខកូដទទួលបានក្នុងទូរសព្ទ)
១១. ប្រតិបត្តិការបានជោគជ័យ

### Mobile Phone

1. Enter \*989#
2. Select "5 Bills Payment"
3. Select type "1 Enter Biller"
4. Enter bill code "1266" for KHR / "1366" for USD currency
5. Enter Customer # (credit card) / Agreement # (loan)
6. Enter amount
7. Enter 4 Digit PIN Code



### Mobile App

1. Log in
2. Select "Bill Payment"
3. Select "Finance"
4. Select "AEON (KHR)" or "AEON (USD)"
5. Enter information:
  - Customer # (credit card) / Agreement # (loan)
  - Amount
6. Select "Pay"
7. Input 4 digits "PIN"

### តាមទូរស័ព្ទដៃ

១. សូមវាយ \*989#
២. ជ្រើសរើសយក "5 Bills Payment"
៣. ជ្រើសរើសប្រភេទ "1 Enter Biller"
៤. សូមវាយ "1266" សំរាប់លុយរៀល / "1366" សំរាប់លុយដុល្លារអាមេរិក
៥. សូមវាយលេខអតិថិជន (កាតពណ៌ទាន) / លេខកិច្ចព្រមព្រៀង (កម្ចី)
៦. បញ្ចូលចំនួនទឹកប្រាក់
៧. បញ្ចូលលេខកូដសម្ងាត់ 4ខ្ទង់

### តាមវីធីទូរស័ព្ទ

១. ចូលប្រើសេវា
២. ជ្រើសរើសយក "ទូទាត់វិក្កយបត្រ"
៣. ជ្រើសរើសយក "ហិរញ្ញវត្ថុ"
៤. ជ្រើសរើសយក "AEON (KHR)" ឬ "AEON (USD)"
៥. បញ្ចូលព័ត៌មាន
  - លេខអតិថិជន (កាតពណ៌ទាន) / លេខកិច្ចព្រមព្រៀង (កម្ចី)
  - ចំនួនទឹកប្រាក់
៦. ជ្រើសរើសយក "ទូទាត់"
៧. បញ្ចូលលេខកូដសម្ងាត់ 4ខ្ទង់

### Mobile App

1. Log in
2. Select "Bill Payment"
3. Click search and type the word "Bank or Code 1366"
4. Select "AEON Specialized Bank (Cambodia) Plc."
5. Enter Agreement Number / Customer number and select "Next"
6. Enter amount and select "Next"
7. Select "Confirm"



### កម្មវិធីទូរស័ព្ទ

១. ចូលប្រើសេវា
២. ជ្រើសរើសយក "ទូទាត់វិក្កយបត្រ"
៣. ចុចលើស្វែងរក រួចចុចយកពាក្យ "ធនាគារ ឬយកកូដ 1366"
៤. ជ្រើសរើសយក "ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី"
៥. បញ្ចូលព័ត៌មានលេខកិច្ចព្រមព្រៀង/លេខអតិថិជន និង ជ្រើសរើសយក "បន្ទាប់"
៦. បញ្ចូលព័ត៌មានចំនួនទឹកប្រាក់ និងជ្រើសរើសយក "បន្ទាប់"
៧. ជ្រើសរើសយក "បញ្ជាក់"

### Mobile App "PB Engage KH App"

1. Log in
2. Select "Payment"
3. Select Funding Account: "KHR / USD"
4. Select "Finance"
5. Select "AEON Specialized Bank (Cambodia) Plc."
6. Key-in information:
  - Input Agreement number:
    - Customer No (Pay to AEON Card): XXXX-XXXXXXXXXX-X
    - Agreement No (Pay to AEON Loan): XXX-XXXXXXXXXX-X
  - Customer name
  - Click "Save As Favorite"
  - Enter amount to pay
  - Then select "Next"
7. Please verify payment detail "Agree & Confirm" enter 6 Digit PIN Code



### កម្មវិធីទូរស័ព្ទ "ធនាគារកម្ពុជាសាធារណៈ"

១. ចូលប្រើសេវា
២. ជ្រើសរើសយកពាក្យ "ទូទាត់"
៣. សូមជ្រើសរើសយកគណនីសំរាប់ទូទាត់ "លុយរៀល / លុយដុល្លារអាមេរិក"
៤. សូមជ្រើសរើស "វិក្កយបត្រស្ថាប័នហិរញ្ញវត្ថុ"
៥. សូមជ្រើសរើសយក "ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី"
៦. បន្ទាប់មកសូមបំពេញព័ត៌មានខាងក្រោម:
  - បញ្ចូល ឬជ្រើសរើសលេខកិច្ចសន្យា
    - សូមវាយបញ្ចូលលេខអតិថិជន (សម្រាប់ការទូទាត់ អ៊ីអនកាត) : XXXX-XXXXXXXXXX-X
    - សូមវាយបញ្ចូលលេខកិច្ចសន្យា (សម្រាប់ទូទាត់ កម្ចីអ៊ីអន) : XXX-XXXXXXXXXX-X
  - ឈ្មោះអតិថិជន
  - ចុចលើពាក្យ "រក្សាទុកគណនី"
  - សូមវាយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់
  - ចុចលើពាក្យ "បន្ទាប់"
៧. សូមផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ រួចចុច "យល់ព្រម" បញ្ចូលលេខកូដសម្ងាត់ ៦ខ្ទង់